



សេចក្តីប្រកាសព័ត៌មាន

ភាគីបានចុះហត្ថលេខា នៅលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបន្តប្រតិបត្តិការ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ

ថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩

ភ្នំពេញ ប្រទេសកម្ពុជា៖ អនុស្សរណៈយោគយល់គ្នា នឹងឆ្លុះបញ្ចាំងពីភាពជាដៃគូរវាង រាជរដ្ឋាភិបាលនៃព្រះ រាជាណាចក្រកម្ពុជា (ក្រសួងពាណិជ្ជកម្ម និងក្រសួងការងារ) សមាគមរោងចក្រកាន់តែប្រសើរនៅកម្ពុជា និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារសម្រាប់រយៈពេល៣ឆ្នាំខាងមុខ ទៀត គិតចាប់ពីខែ មករា ឆ្នាំ២០២០ ដល់ខែធ្នូ ២០២២ ដែលក្នុងកំឡុងនេះ ដៃគូបានប្តេជ្ញាចិត្ត ដើម្បីកែលម្អ លក្ខខណ្ឌការងារ នៅក្នុងវិស័យវាយនភ័ណ្ឌ និងកាត់ដេរសម្លៀកបំពាក់ ព្រមទាំងពង្រីកវិសាលភាព នៃការអនុវត្ត អនុស្សរណៈយោគយល់គ្នានេះ ដោយដាក់បញ្ចូលវិស័យផលិតផលធ្វើដំណើរ និងកាបូបនៅប្រទេស កម្ពុជាផងដែរ។

គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ នឹងបន្តវិសាលភាពរបស់ខ្លួន មិនត្រឹមតែវិស័យកាត់ដេរសម្លៀកបំពាក់ តែរួមទាំងវិស័យផលិតផលធ្វើដំណើរ និងកាបូបនៅប្រទេស កម្ពុជាផងដែរ។ ចាប់តាំងពីឆ្នាំ ២០០១មក រាជរដ្ឋាភិបាលកម្ពុជា បានផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម ទៅនឹងស្តង់ដារការងារនៅក្នុងឧស្សាហកម្មកាត់ដេរ នភណ្ឌនៅកម្ពុជា វាយដើម្បីលើកកម្ពស់ ការអនុលោម និងអនុវត្តច្បាប់ការងារដែលមានស្រាប់ ដោយយោងទៅតាមក្រមច្បាប់ស្តីពីការងារដែលទទួលស្គាល់ ជាអន្តរជាតិ។

គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នឹងបន្តធ្វើការវាយតម្លៃស្តីពីលក្ខខណ្ឌការងារ នៅក្នុងរោងចក្រកាន់តែប្រសើរ ដោយផ្អែកទៅតាមច្បាប់ស្តីពីការងារ របស់ប្រទេសកម្ពុជា និងបទដ្ឋានស្នូលការងារ ដែលទទួលស្គាល់ជា អន្តរជាតិ។ សេវាកម្មប្រឹក្សាយោបល់ និងវគ្គបណ្តុះបណ្តាលនានា ស្តីពីការធ្វើឲ្យកន្លែងការងារ មានប្រសើរឡើង ព្រមទាំងបង្កើនផលិតភាព នឹងបន្តប្រតិបត្តិការជាទៀងទាត់ ជាមួយនឹងការយកកម្រៃសេវាទាំងនេះ។ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ក៏នឹងបន្តធ្វើការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការអនុវត្តផែនការយុទ្ធសាស្ត្រ និងសកម្មភាពរួមគ្នា ដោយគោលបំណងជួយបង្កើនសមត្ថភាពក្រសួង សម្រាប់ការធ្វើអធិការកិច្ច និងភាពជាម្ចាស់ការ ដើម្បីលើកកម្ពស់ការអនុលោមច្បាប់ស្តីពីការងារ និងគាំទ្រ ក្នុងការដោះស្រាយនៅក្នុងវិស័យកាត់ដេរ ផលិតស្បែកជើង វិស័យផលិតផលធ្វើដំណើរ និងកាបូបនៅ ប្រទេសកម្ពុជា។ លើសពីនេះ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នឹងបន្តធ្វើការជាមួយសមាគម



រោងចក្រកាត់ដេរ និងអ្នកផលិតវិស័យផលិតផលធ្វើដំណើរ និងកាបូប ដើម្បីធ្វើការរួមគ្នា ក្នុងការបង្កើនសមត្ថភាពរបស់រោងចក្រ សម្រាប់ការអនុលោមច្បាប់ ប្រកបដោយចីរភាព និងគាំទ្រដល់ពួកគេ ក្នុងការពង្រឹងប្រព័ន្ធគ្រប់គ្រង ។

ឯកឧត្តម ធីន សុវណ្ណ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា “តាមរយៈការអនុវត្តគោលនយោបាយនៃការផ្សារភ្ជាប់ពាណិជ្ជកម្ម ជាមួយនឹងបទដ្ឋានការងារ បានប្រែក្លាយកេរ្តិ៍ឈ្មោះរបស់កម្ពុជាទៅជាប្រទេសឈានមុខគេក្នុងគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ និងបានធ្វើអោយកម្ពុជា ក្លាយជាប្រទេសគំរូសម្រាប់ប្រទេសមួយចំនួនយកទៅធ្វើជាបទពិសោធន៍ សម្រាប់យកទៅអនុវត្ត និងរៀនសូត្រតាម។ ការអនុវត្តគោលនយោបាយនៃការផ្សារភ្ជាប់ពាណិជ្ជកម្ម ជាមួយនឹងបទដ្ឋានការងារ ក៏បានបង្កើនទំនុកចិត្តដល់អ្នកបញ្ជាទិញម៉ាកយីហោល្បីៗក្នុងការដាក់បន្ថែមការបញ្ជាទិញផលិតផល សម្លៀកបំពាក់ និងវាយនភ័ណ្ឌនៅកម្ពុជា” ។

ជាមួយគ្នានេះដែរ **ឯកឧត្តម បណ្ឌិត សុភិក្ខុ សំហេង** រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា “ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតែងតែចាត់ទុកគម្រោងរោងចក្រកាត់ដេរ តែប្រសើរនៅកម្ពុជា និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា គឺជាដៃគូដ៏សំខាន់ក្នុងការចូលរួមចំណែកលើកកម្ពស់សិទ្ធិនិងលក្ខខណ្ឌការងារ និងការជំរុញភាពប្រកួតប្រជែង និងផលិតភាពការងារនៅក្នុងវិស័យវាយនភ័ណ្ឌ និង សម្លៀកបំពាក់នៅកម្ពុជា។ នៅក្នុងអនុស្សរណៈនៃការយោគយល់គ្នាថ្មីនេះ យើងបានឯកភាពគ្នាដាក់បញ្ចូល ផងដែរនូវវិស័យផលិតផលធ្វើដំណើរ និងកាបូប នៅក្រោមគម្រោងរោងចក្រកាត់ដេរ តែប្រសើរនៅកម្ពុជា ដែលជាការបោះជំហានកាន់តែទូលំទូលាយមួយកម្រិតថែមទៀតក្នុងការពង្រីកវិសាលភាពរបស់ខ្លួន និងជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់លក្ខខណ្ឌការងារក្នុងវិស័យវាយនភ័ណ្ឌ សម្លៀកបំពាក់ និងផលិតផលធ្វើដំណើរ និងកាបូប អនុលោមតាមបទដ្ឋានការងារស្តុលដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងអនុលោមតាមច្បាប់ស្តីពីការងារកម្ពុជា” ។

លោក វ៉ាន់ ស៊ីអេវៀង ប្រធានសមាគមរោងចក្រកាត់ដេរ បានលើកឡើងថា “សមាគមរោងចក្រកាត់ដេរ នឹងបន្តធ្វើការជាមួយរោងចក្រកាត់ដេរតែប្រសើរនៅកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរក្សាការផលិតសុវត្ថិភាពការងារ និងការងារប្រកបដោយចីរភាព សម្រាប់ជាកម្លាំងពលកម្មរបស់កម្ពុជារបស់យើង” ។

ចំណែកឯលោក **Graeme Buckley** នាយកអង្គការអន្តរជាតិខាងការងារ ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ បានកត់សម្គាល់ថា “ដោយធ្វើការជាមួយរាជរដ្ឋាភិបាល និងសមាគមរោងចក្រកាត់ដេរ យើងនឹងរួមគ្នាលើកកម្ពស់ការងារសមរម្យសម្រាប់កម្មកររាប់រយ រាប់ពាន់នាក់ ជាពិសេសស្ត្រី ហើយក៏ជួយកម្មករនិយោជិតក្នុងការអភិវឌ្ឍជំនាញថ្មីៗអាជីវកម្ម ដើម្បីទទួលបានប្រាក់ចំណេញកាន់តែច្រើនជាងមុន និងក្រុមគ្រួសារពួកគេឲ្យចាកផុតពីភាពក្រីក្រ” ។



អនុស្សរណៈយោគយល់គ្នានេះ ត្រូវបានបន្តសារជាថ្មី ជាលើកទី៦ ចាប់តាំងពីគម្រោងរោងចក្រកាន់
តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ ចាប់ផ្តើមមានវត្តមានរបស់ខ្លួន តាំងពីឆ្នាំ២០០១មក។

គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា គឺជាផ្នែកមួយនៃកម្មវិធីការងារកាន់តែប្រសើរជាងមុន ដែលសហការ
រវាងអង្គការអន្តរជាតិខាងការងារ និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ដែលកំពុងប្រតិបត្តិការនៅទ្វីបចំនួន ៣
ដើម្បីផ្លាស់ប្តូរនៅតាមខ្សែចង្វាក់ផ្គត់ផ្គង់ជាសកល នៅក្នុងឧស្សាហកម្មកាត់ដេរ ការងាររបស់គម្រោងរោងចក្រ
កាន់តែប្រសើរនៅកម្ពុជា ក្លាយជាផ្នែកមួយដ៏សំខាន់ នៅក្នុងកម្មវិធីការងារសមរម្យនៅប្រទេសកម្ពុជា ដែលបាន
ចុះហត្ថលេខា នេះ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

លោកស្រី សារ៉ា ជាក

ប្រធានគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ

អ៊ីម៉ែល៖ park@ilo.org

